

INTERNAL REVENUE SERVICE
P. O. BOX 2508
CINCINNATI, OH 45201

DEPARTMENT OF THE TREASURY

Date: **MAY 16 2011**

UTAH RECYCLING ALLIANCE
PO BOX 26973
SALT LAKE CITY, UT 84126

Employer Identification Number:
27-4117035
DLN:
17053109386011
Contact Person:
GLENN W COLLINS ID# 31392
Contact Telephone Number:
(877) 829-5500
Accounting Period Ending:
June 30
Public Charity Status:
170(b)(1)(A)(vi)
Form 990 Required:
Yes
Effective Date of Exemption:
February 28, 2011
Contribution Deductibility:
Yes
Addendum Applies:
No

Dear Applicant:

We are pleased to inform you that upon review of your application for tax exempt status we have determined that you are exempt from Federal income tax under section 501(c)(3) of the Internal Revenue Code. Contributions to you are deductible under section 170 of the Code. You are also qualified to receive tax deductible bequests, devises, transfers or gifts under section 2055, 2106 or 2522 of the Code. Because this letter could help resolve any questions regarding your exempt status, you should keep it in your permanent records.

Organizations exempt under section 501(c)(3) of the Code are further classified as either public charities or private foundations. We determined that you are a public charity under the Code section(s) listed in the heading of this letter.

Please see enclosed Publication 4221-PC, Compliance Guide for 501(c)(3) Public Charities, for some helpful information about your responsibilities as an exempt organization.

Sincerely,



Lois G. Lerner
Director, Exempt Organizations

Enclosure: Publication 4221-PC

Letter 947 (DO/CG)

1957

1957

NOV 1 1957

Faint, illegible text at the top left of the page.


Faint, illegible text at the top right of the page.

Second block of faint, illegible text in the upper middle section.

Third block of faint, illegible text in the middle section.

Fourth block of faint, illegible text in the lower middle section.

Fifth block of faint, illegible text in the lower section.



Faint text located directly below the signature.

Faint text at the bottom left of the page.

Faint text at the bottom right of the page.